

សេចក្តីជូនដំណឹងស្តីពីការធ្វើបរិសកម្ម

ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនវ៉េស្តម៉ង់ ម.ក ហៅកាត់ថា **ក្រុមហ៊ុន ឌី ប៊ី ឌី** មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា ក្រុមហ៊ុនយើងខ្ញុំបានទទួលការអនុញ្ញាត ពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈតាមរយៈសេចក្តីសម្រេចលេខ ១២៣/២១ ន.ម.ក/ស.ស.រ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ អាស្រ័យហេតុនេះ **ក្រុមហ៊ុន ឌី ប៊ី ឌី** ដោយមានជំនួយពី **ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី** ជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្រ សូមអញ្ជើញ វិនិយោគិន ដែលមានបំណងធ្វើបរិសកម្ម អញ្ជើញដាក់ពាក្យស្នើសុំចូលរួមធ្វើបរិសកម្មនៃសំណើលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈរបស់ក្រុមហ៊ុនយើងខ្ញុំ។

១. ការលើកទឹកចិត្តពិសេសសម្រាប់វិនិយោគិនចូលរួមក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ - ការធានាទិន្នផលភាគលាភអប្បបរមាក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុនមក

- ការធានាទិន្នផលភាគលាភអប្បបរមាក្នុងអត្រា ៥,៥% ក្នុងមួយឆ្នាំសម្រាប់រយៈពេល ៣ ឆ្នាំ។
- នេះគឺជាអត្រាទិន្នផលភាគលាភអប្បបរមាដែលខ្ពស់បំផុតក្នុងចំណោមក្រុមហ៊ុនដែលបានចុះបញ្ជីទាំងអស់។
- ការធានាទិន្នផលភាគលាភនេះ គឺសម្រាប់វិនិយោគិនគ្រប់រូបដែលទិញមូលបត្រកម្មសិទ្ធិក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈនេះ។

២. សង្ខេបអំពីមូលបត្រកម្មសិទ្ធិដែលបោះផ្សាយលក់

- ថ្លៃលក់ក្នុងមួយឯកតាភាគហ៊ុន ÷ ២.៣៨០ រៀល (០,៥៨៤ ដុល្លារអាមេរិក)*
- ថ្នាក់មូលបត្រកម្មសិទ្ធិ ÷ មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “ក”
- ប្រភេទមូលបត្រកម្មសិទ្ធិ ÷ ភាគហ៊ុនធម្មតា
- ចំនួនសរុបនៃមូលបត្រកម្មសិទ្ធិសម្រាប់ការធ្វើបរិសកម្ម (រហូតដល់ ៣៥%) ÷ ៥.០០០.០០០ ទៅ ៦.៤៦១.៥៣៨ ភាគហ៊ុន
- ទំហំទឹកប្រាក់សរុបដែលបោះផ្សាយ ÷ ១១.៩០០.០០០.០០០ រៀល (៣,០ លានដុល្លារអាមេរិក) ទៅ ១៥.៣៧៨.៤៦០.៤៤៤ រៀល (៣,៨៤៥ លានដុល្លារអាមេរិក)
- ទំហំវិនិយោគអប្បបរមា ÷ ១០០ ភាគហ៊ុន ២៣៨.០០០ រៀល (~ ៥៨,៤៣៣ ដុល្លារអាមេរិក)*

* អត្រាប្តូរប្រាក់ផ្លូវការនៃធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១ (៥ ថ្ងៃ មុនថ្ងៃចាប់ផ្តើមបរិសកម្ម ÷ ១ ដុល្លារអាមេរិក ស្មើនឹង ៤.០៧៣ រៀល)

៣. ការធ្វើបរិសកម្ម

ក. ការបែងចែកភាគហ៊ុន÷

ល.រ	វិនិយោគិន	ទំហំបែងចែក	ភាគរយបែងចែក (%)
១	វិនិយោគិនជាបុគ្គលិក និយោជិត (ESOP)	៥០០.០០០ ទៅ ៦៤៦.១៥៤ ភាគហ៊ុន	១០%
២	វិនិយោគិនសក្តានុពល	៣.៤០០.០០០ ភាគហ៊ុន	៥២,៦២% ~ ៦៨,០០%
៣	វិនិយោគិនដទៃក្នុងដំណាក់កាលធ្វើបរិសកម្ម	១.១០០.០០០ ទៅ ២.៤១៥.៣៨៤ ភាគហ៊ុន	២២,០០% ទៅ ៣៧,៣៨%
	សរុប	៥.០០០.០០០ ទៅ ៦.៤៦១.៥៣៨ ភាគហ៊ុន	១០០,០០%

ខ. កាលបរិច្ឆេទ និងទីកន្លែងនៃការធ្វើបរិសកម្ម

- **កាលបរិច្ឆេទ÷** ថ្ងៃទី២៦ ខែកក្កដា ដល់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ (វេលាម៉ោង ៨ព្រឹក ដល់ ៥ល្ងាច ពីថ្ងៃធ្វើចំនួន ដល់ថ្ងៃសុក្រ)
- **ទីកន្លែងធ្វើបរិសកម្ម÷**

ឈ្មោះក្រុមហ៊ុន	អាស័យដ្ឋាន
អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី	ជាន់ទី ១៣A អាគារព្រីនស័ក្តិពេញថៅ លេខ ៤៤៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ទូរសព្ទ÷ (៨៥៥) ២៣ ៩៩៩ ៥៩៥ គេហទំព័រ÷ www.sbiroyal.com
អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី	អគារការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី (ជាន់ទី៥) អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរសព្ទ÷ ០២៣ ៩៩៩ ៩៦៦ / ៩៩៩ ៩៧៧ (៨៥៥) ១៥ ៩០០ ២៣៩ គេហទំព័រ÷ www.acledasecurities.com.kh
កាណា ស៊ីឃ្យូរីធី អិលធីឌី	អគារលេខ ៣១៥ វិមានកាណាឌីយ៉ា ជាន់ទី១៥ ផ្លូវអង្គឌួង រាជធានីភ្នំពេញ ទូរសព្ទ÷ (៨៥៥) ២៣ ៩៩៩ ៨៨៧ គេហទំព័រ÷ www.canasecurities.com.kh
កម្ពុ ស៊ីឃ្យូរីធី ភីអិលស៊ី	#៦៣ ផ្លូវក្រមួនស (១១៤) អគារធនាគារកម្ពុជាសាធារណៈ ជាន់ទី៦ សង្កាត់ផ្សារថ្មី ២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរសព្ទ÷ (៨៥៥) ២៣ ៩៩៨ ៨៦០/ ៧០ ៩៩៨ ៨៦០
យាន់តាស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី	អគារ Emerald ជាន់ទី៤ លេខ៦៤ (កែងផ្លូវ ១៧៨) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរសព្ទ÷ (៨៥៥) ២៣-៨៦០ ៨០០/ ៩២-៧៧៧ ៣០៩ គេហទំព័រ÷ www.yuantacambodia.com
អ អេច ប៊ី ស៊ីឃ្យូរីធី (ខេមបូឌា) ម.ក	ដីឡូត៍លេខ ២១ ជាន់ M, កាច់ជ្រុងផ្លូវលេខ ១១០ & ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរសព្ទ÷ (៨៥៥) ២៣ ៩៦៩ ១៦១ គេហទំព័រ÷ www.rhbgroup.com.kh

គ. ដំណើរការ និងនីតិវិធី នៃការធ្វើបរិសកម្ម

- វិនិយោគិនត្រូវមានគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រណាមួយដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក។
- វិនិយោគិនត្រូវបំពេញពាក្យស្នើសុំចូលរួមបរិសកម្ម។
- វិនិយោគិនដែលមានបំណងធ្វើបរិសកម្មត្រូវដាក់តម្កល់ប្រាក់ចំនួន ១០០% នៃតម្លៃសរុបនៃមូលបត្រ (លើកលែងវិនិយោគិនជាបុគ្គលិក និងនិយោជិត “ESOP”) នៅក្នុងគណនីបរិសកម្មរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក ដូចខាងក្រោម៖
 - ឈ្មោះគណនី ÷ ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក - គណនីបរិសកម្ម
 - លេខគណនី ÷ 00010407665445 (ប្រាក់រៀល), 00010407665434 (ប្រាក់ដុល្លារអាមេរិក)
 - ឈ្មោះធនាគារ ÷ ធនាគារ អេស៊ីលីដា ភីអិលស៊ី
 - លេខកូដស្វីហ្វសម្រាប់គណនីក្រៅប្រទេស (Swift Code) ÷ ACLBKHPP

៤. ការប្រកាសលទ្ធផលនៃការធ្វើបរិសកម្ម

ក្រុមហ៊ុន ឌី ប៊ី ឌី ដោយមានជំនួយពី ក្រុមហ៊ុន អេសប៊ីអាយ នឹងធ្វើការជូនដំណឹងអំពីលទ្ធផលនៃការធ្វើបរិសកម្មដល់វិនិយោគិនបន្ទាប់ពីការធ្វើបរិសកម្មត្រូវបានបញ្ចប់ និងទទួលបានការអនុញ្ញាតពី ន.ម.ក។

សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងដំណើរការបរិសកម្ម សូមទាក់ទង៖

ឈ្មោះក្រុមហ៊ុន	បុគ្គលទំនាក់ទំនង	អ៊ីមែល	ទូរសព្ទ
ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី	កញ្ញា ប៉ាន់ រត្នតន្តា	rpann@sbiroyal.com	(+៨៥៥) ៧៨ ៧៧៧ ០៦៤
	លោកស្រី ម៉ែន វរលក្ខណ៍	ymen@sbiroyal.com	(+៨៥៥) ១២ ៨២៥ ២៨១

៥. ឯកសារផ្តល់ព័ត៌មាន និងពាក្យស្នើសុំធ្វើបរិសកម្ម អាចទាញយកបានតាមរយៈ៖

ឯកសារផ្តល់ព័ត៌មាន និងពាក្យស្នើសុំធ្វើបរិសកម្ម	
ឯកសារអេឡិចត្រូនិច៖ www.dbdengineering.com www.sbiroyal.com	ឯកសារបោះពុម្ព៖ ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី ជាន់ទី ១៣ អាគារព្រីនស័ក្តិពេញថោរី លេខ ៤៤៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ទូរសព្ទ៖ (៨៥៥) ២៣ ៩៩៩ ៥៩៥